

គំរោងដើរសំរាប់សន្តិភាព

សៀវភៅព័ត៌មានអាហារូបករណ៍

អ្វៀបអ្វៀងដោយ វ៉ែង ចាន់ដារ៉ា និង ចូ ហ៊ុយប៊ែរ

សាកលវិទ្យាល័យគ្រីនសែល

ឆ្នាំ ២០០៩

សេចក្តីផ្តើម

បើទោះជាមានការរីកចម្រើនជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏មនុស្សកម្ពុជានៅតែជាប្រទេសមួយក្នុងចំណោម ប្រទេសដែលក្រីក្របំផុតនៅលើពិភពលោក។ សង្គ្រាមជិតបីទសវត្សរ៍បានបំផ្លិចបំផ្លាញធនធានមនុស្សខ្មែរស្ទើរគ្មានសល់ ជាមូលហេតុធ្វើឲ្យការអប់រំនៅកម្ពុជាជួបប្រទះនូវការលំបាកក្រៃលែង។ បើទោះជាការអប់រំនៅកម្ពុជាមានសំទុះខ្លាំងក្លាយ៉ាងណាក៏ដោយ គុណភាពអប់រំនៅតែជាបញ្ហាមួយដ៏ធ្ងន់ធ្ងរ ។ ដោយសារគុណភាពអប់រំនេះហើយទើបយើងខ្ញុំដែលជានិស្សិតកំពុងសិក្សានៅសហរដ្ឋអាមេរិកមានគំនិតចងក្រងជាកូនសៀវភៅណែនាំស្តីពីការស្វែងរកអាហារូបករណ៍ដ៏តូចមួយនេះ ក្នុងបំណងជួយអភិវឌ្ឍធនធានមនុស្សខ្មែរ ឲ្យប្រកបដោយសមត្ថភាពពិតប្រាកដដើម្បីចូលរួមចំណែក អភិវឌ្ឍន៍ប្រទេសជាតិនៅពេលអនាគត និងបន្តផ្តល់ចំណេះដឹងឲ្យទៅកូនខ្មែរជំនាន់ក្រោយ។

នៅក្នុងសៀវភៅណែនាំនេះយើងខ្ញុំនឹងពិពណ៌នាពីអាហារូបករណ៍ដែលប្រទេសមួយចំនួនបានផ្តល់ឲ្យនិស្សិត កម្ពុជា ព្រមទាំងរបៀបរបបនៃការដាក់ពាក្យប្រកួតប្រជែង និង របៀបរៀបចំខ្លួនផងដែរ តែយើងខ្ញុំនឹងនិយាយ សង្កត់ធ្ងន់ទៅលើសហរដ្ឋអាមេរិក។

បើទោះជានៅមានភាពខ្វះចន្លោះច្រើន យើងមានសេចក្តីសង្ឃឹមដ៏មុតមាំថាកូនសៀវភៅណែនាំនេះ នឹងបានជា ជំនួយដល់ប្អូនៗដែលកំពុងខិតខំប្រឹងប្រែងរៀនសូត្រក្នុងការត្រៀមខ្លួនទទួលបានចំណេះដឹងដ៏ពិតប្រាកដនៅថ្ងៃអនាគត។

ជាចុងក្រោយសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅឥតឧបមាដល់លោកឪពុក អ្នកម្តាយ លោកស្រីខេស៊ីរីន ដេវីស លោកដាក់ ខាត់ឈីនស៍ លោកចូណាសាន់ អេដវ៉ែតស៍ និងអ្នកជួយជ្រោមជ្រែងដទៃទៀតដែលពុំបានរៀបរាប់ឈ្មោះអស់។

ត្រីតឥល ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០០៩
រឿង ចាន់ដារ៉ា និង ចូហ៊ីលីរ

សហរដ្ឋអាមេរិក

ហេតុអ្វីបានជាយើងគួរទៅសិក្សានៅសហរដ្ឋអាមេរិក ?

- ១. គ្រឹះស្ថានឧត្តមសិក្សានៅសហរដ្ឋអាមេរិកផ្តល់ការអប់រំដែលមានគុណភាព។
- ២. សាកលវិទ្យាល័យនៅសហរដ្ឋអាមេរិកផ្តល់មុខវិជ្ជាច្រើនបំផុត (មានមុខវិជ្ជាមួយចំនួនដែលខ្មែរយើងពុំធ្លាប់បានឮធាត់ឡើយ) ចាប់តាំងពីពាណិជ្ជកម្ម នយោបាយ រហូតដល់តារាសាស្ត្រជាដើម។
- ៣. សាកលវិទ្យាល័យនៅសហរដ្ឋអាមេរិកផ្តល់អាហារូបករណ៍ និងអាហារូបត្ថម្ភច្រើនជាងប្រទេសណាៗទាំងអស់។
- ៤. យើងនឹងទទួលបានបទពិសោធន៍ៗកំរ រកបានពីប្រទេសមហាអំណាចមួយនេះ។

៊ី ថ្នាក់បរិញ្ញាប័ត្រ

៊ី ការអប់រំបច្ចុប្បន្ន

ដើម្បីអាចទៅបន្តការសិក្សានៅសហរដ្ឋអាមេរិកបានចាំបាច់ត្រូវ:

- ១. មានចំណេះដឹងភាសាអង់គ្លេសខ្លាំងពូកែជាពិសេសការសរសេរ ការអាន និងស្តាប់។
គួរចាប់ផ្តើមរៀនភាសានេះចាប់តាំងពីថ្នាក់ទី៧ រហូតមក។
- ២. មានចំណេះដឹងទូលំទូលាយ ដោយខិតខំប្រឹងប្រែងរៀនមុខវិជ្ជាទាំងអស់ឲ្យបានពូកែគ្រប់មុខ។
- ៣. ទទួលបានចំនាត់ថ្នាក់ល្អ ជាពិសេស ថ្នាក់ទី១០ ១១ និង១២។
- ៤. ធ្វើសកម្មភាពផ្សេងៗនៅខាងក្នុងក៏ដូចជាក្រៅសាលាដូចជាលេងកីឡា (បើបានទៅដល់លំដាប់សាលា ឬក្រុង ឬប្រទេសរឹតតែប្រសើរ) ធ្វើការស្ម័គ្រចិត្តឲ្យបានច្រើននិងចូលរួមក្លឹបយុវជន ឬកម្មសិក្សាផ្សេងៗ។
- ៥. គួរមានចំណេះដឹងកុំព្យូទ័រកាន់តែច្រើនកាន់តែប្រសើរជាពិសេសត្រូវចេះប្រើអ៊ិនធើណែត។

៊ី នៅពេលដាក់ពាក្យ

សិស្សគួរចាប់ផ្តើមការដាក់ពាក្យចាប់ពីខែតុលា នៅពេលដែលរៀនចប់វិទ្យាល័យភ្លាមៗ យើងសូមបែងចែកជាជំហានៗ។

ជំហានទី១: ស្រាវជ្រាវរកមើលសាកលវិទ្យាល័យដែលខ្លួនពេញចិត្ត និងគិតថាអាចជាប់ចំនួន៥ ទៅ១០សាលា។ ត្រូវដឹងថាសាលានីមួយៗតំរូវឲ្យធ្វើអ្វីខ្លះនៅពេលដាក់ពាក្យ។ ភាគច្រើនយើងអាចទទួលបានព័ត៌មានទាំងនេះពីវេបសាយគំរូរបស់សាលានីមួយៗ។ សូមបើកទៅទំព័រខាងក្រោយសំរាប់បញ្ជីវេបសាយគំរូសំខាន់ៗមួយចំនួន។

ជំហានទី២: ចាប់ផ្តើមចុះឈ្មោះប្រលង TOEFL និង SAT រវាងខែតុលា និងវិច្ឆិកា។ ជាទូទៅនៅក្នុងគេស្ត TOEFL ចែកជា៤ផ្នែកគឺអាន ស្តាប់ និយាយ និងសរសេរ ដែលតំរូវឲ្យមានការត្រៀម

ខ្លួនទុកជាមុន។ អាចចុះឈ្មោះប្រលងបាននៅទីក្រុងភ្នំពេញនៅទីតាំងតទៅនេះ:

1.American Intercon Insitute: N°. 217ABCD, Mao Tse Toung (St. 245), Nissan Building, Phnom Penh.

2.ELT Instiute: #5-13, St. 136, Phsar Thmei III, Daun Penh, Phnom Penh.

Tel: +855 (0)23 426 422 / 216 422 HP: +855 (0)12 872 630

ចំណែកឯ SAT វិញចែកជាផ្នែក: សំណេរ (Essay) គណិតវិទ្យា ការអាន និងការសរសេរ។ តំរូវឲ្យមានការត្រៀមខ្លួនទុកជាមុនដូចគ្នា។ អាចចុះឈ្មោះប្រលងបាននៅទីក្រុងភ្នំពេញនៅទីតាំងតទៅនេះ:

International School of Phnom Penh (ISPP): 146 Norodom Boulevard, Phnom Penh.

Tel : (855-23) 213 103

ជំហានទី៣: ចាប់ផ្តើម download ដើម្បីបំពេញជាពិសេសបំផុតគឺផ្នែក essays ដែលត្រូវការចំនាយពេលវេលាច្រើនក្នុងការសរសេរ និងកែតម្រូវមុននឹងសរសេរចូលទៅក្នុងដីម៉ង់។ សាកលវិទ្យាល័យភាគច្រើន ប្រើដីម៉ង់រួមគ្នាដែលគេហៅថា Common Application ដែលអាចបំពេញនិងផ្ញើតាមរយៈអ៊ិនធើណែតក៏បាន ឬបំពេញនឹងដៃរួចផ្ញើតាមប្រៃសណីយក៏បាន។

នៅក្នុង Common Application ចែកជា

- ១. ព័ត៌មានផ្ទាល់ខ្លួន និងក្រុមគ្រួសារ
 - ២. ព័ត៌មានសិក្សា និងការធ្វើតេស្ត (TOEFL and SAT)
 - ៣. សកម្មភាពផ្សេងៗដែលបានធ្វើក្នុង និងក្រៅសាលា
 - ៤. សំណេរ (Essays) ចែកជាពីរគឺសំណេរខ្លីទីមួយដែលតម្រូវឲ្យសរសេររៀបរាប់ពីសកម្មភាពសំខាន់ណាមួយដែលបានធ្វើក្នុងឬក្រៅសាលា និងសំណេរទីពីរតម្រូវឲ្យសរសេរលើប្រធានបទមួយចំនោមប្រធានបទ៥ ឬក៏ប្រធានបទទី៦ ដែលយើងអាចតែងប្រធានបទនោះដោយខ្លួនឯង។
- ក្រៅពី Common Application នៅមានដីម៉ង់មួយទៀតសំរាប់សាលានីមួយៗដែលហៅថា Common Application Supplement ដែលជាដីម៉ង់បន្ថែមលើCommon Application។ ដីម៉ង់ចុងក្រោយគឺដីម៉ង់សំរាប់សុំអាហារូបករណ៍ និងអាហារូបត្ថម្ភ។

ជំហានទី៤: ទៅវិទ្យាល័យដើម្បីឲ្យសាលាធ្វើព្រឹត្តិប័ត្រពិន្ទុសំរាប់ថ្នាក់ទី ១០,១១ និង១២ ជាភាសាខ្មែរ និងអង់គ្លេស។ តម្រូវឲ្យមានត្រារបស់សាលាលើព្រឹត្តិប័ត្រពិន្ទុទាំងពីរភាសា។ ម្យ៉ាងទៀតត្រូវឲ្យលោកនាយក ឬនាយករងចេញលិខិតរង្វាយតម្លៃដោយមានហត្ថលេខា ឬ (និង) ត្រា។ លើសពីនេះតម្រូវឲ្យមានលិខិតរង្វាយតម្លៃពីគ្រូបង្រៀន១ ឬ២នាក់អាស្រ័យទៅតាម សាកលវិទ្យាល័យនីមួយៗ។

ជំហានទី៥: ប្រមូលសំណុំបែបបទទាំងអស់ដាក់ចូលក្នុងស្រោមសំបុត្រ ឬស៊ីម៉ង់ផ្ញើទៅកាន់អាស័យដ្ឋានរបស់សាលាដែលយើងចង់ដាក់ពាក្យទៅ។ គួរផ្ញើតាមរយៈបញ្ជីរចាប់រហ័សដើម្បី

ឲ្យឆាប់ទៅដល់ និងធានាសុវត្ថិភាពដូចជា DHL, TNT, FedEx, Khmer Express ជាដើម។

ថ្នាក់ក្រោយបរិញ្ញាប័ត្រ

អាហារូបករណ៍ Fullbright អនុញ្ញាតិឲ្យសិស្សទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត។

លក្ខខណ្ឌ

- មានប្រវត្តិសិក្សាល្អ
- មានសញ្ញាប័ត្របរិញ្ញាប័ត្រសំរាប់អ្នកដាក់ពាក្យថ្នាក់អនុបណ្ឌិត និងសញ្ញាប័ត្រអនុបណ្ឌិតសំរាប់ថ្នាក់បណ្ឌិត
- មានចំណេះដឹងភាសាអង់គ្លេសល្អ ពិន្ទុ 570 សំរាប់ TOEFL ក្រដាស 230សំរាប់ TOEFL កុំព្យូទ័រ 88 សំរាប់ TOEFL អ៊ិនធើណែត ឬ 7.0 សំរាប់ IELTS
- គ្មានបទពិសោធន៍រៀននៅ សហរដ្ឋអាមេរិចពីមុនមក ។

ការដាក់ពាក្យ

បេក្ខជនដែលពុំមានពិន្ទុ TOEFL ផ្លូវការ ឬពិន្ទុតិចជាង ៥៧០ ត្រូវចុះឈ្មោះប្រលង ITP (Institutional TOEFL Practice) នៅមជ្ឈមណ្ឌលប្រឹក្សាអប់រំនៃស្ថាប័នទូតអាមេរិកប្រចាំប្រទេសកម្ពុជា បន្ទប់១០៣ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ សូមទំនាក់ទំនងលោក ហង់ ចាន់ថន សំរាប់ការចុះឈ្មោះតាមរយៈលេខ ០២៣-៨៨៤-៣២០។

សំរាប់អ្នកមានពិន្ទុលើសពី ៥៧០ហើយ អាចដាក់ពាក្យអាហារូបករណ៍ Fullbright តាមរយៈ អ៊ិនធើណិតនៅអាស័យដ្ឋាន <https://apply.embark.com/student/fulbright/international/ឬ www.iie.org/fulbright/apps>។ សូមយកសំណុំបែបបទពាក់ព័ន្ធផ្សេងៗទៀតទៅកាន់គណៈកម្មការ Fullbright នៃស្ថានទូតអាមេរិកនៅភ្នំពេញ ។ ព័ត៌មានបន្ថែមសូមទាក់ទង Mr. Chau Sa តាមរយៈលេខទូរស័ព្ទ ០២៣-៧២៨២៤៨ ឬ email: chaus@state.gov។

អ្នកមានចំនាប់អារម្មណ៍ គួរចូលរួមសិក្ខាសាលាព័ត៌មានអាហារូបករណ៍នេះដែលមាននៅទីក្រុងភ្នំពេញ សៀមរាប បាត់ដំបង កំពង់ចាម និងក្រុងព្រះសីហនុ។

www.commonapp.org

ប្រទេសជប៉ុន

ព័ត៌មានទូទៅ

អាហារូបករណ៍ផ្តល់ដោយរាជរដ្ឋាភិបាលជប៉ុននេះសំរាប់បន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រនៅសាកលវិទ្យាល័យនានានៅប្រទេសជប៉ុន។ សិស្សអាចជ្រើសរើសយកមុខវិជ្ជាបានក្នុងផ្នែកវិទ្យាសាស្ត្រវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ។ មុខវិជ្ជាទាំងអស់បង្រៀនជាភាសាជប៉ុន។ សិស្សនឹងត្រូវបានបំពាក់បំប៉នភាសាជប៉ុនជាមុនសិនមុននឹងចូលរៀននៅមហាវិទ្យាល័យ។

ប្រភេទអាហារូបករណ៍

ប្រភេទ	លក្ខខណ្ឌ	អាយុ	រយៈពេលសិក្សា	មុខវិជ្ជាសិក្សា
ថ្នាក់ស្រាវជ្រាវ (ក្រោយឧត្តមសិក្សា)	<ul style="list-style-type: none"> មានការអប់រំផ្លូវការរយៈពេល ១៦ឆ្នាំ ឬលើសពីកំរិតសាកលវិទ្យាល័យ 	អាយុក្រោម ៣៥ ឆ្នាំ	1.5-2 ឆ្នាំ	វិទ្យាសាស្ត្រសង្គមមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រពិត
	<ul style="list-style-type: none"> មានសំណើគម្រោងស្រាវជ្រាវច្បាស់លាស់អាចធ្វើទៅបាន មានប្រវត្តិសិក្សាល្អ 			
ថ្នាក់ឧត្តមសិក្សា	<ul style="list-style-type: none"> មានការអប់រំផ្លូវការរយៈពេល ១២ឆ្នាំ(មានសញ្ញាប័ត្រមធ្យមសិក្សាបាក់ឌុប) មានប្រវត្តិសិក្សាល្អ 	អាយុ ១៧ ដល់ ២១ ឆ្នាំ	5ឆ្នាំ	វិទ្យាសាស្ត្រសង្គមមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រពិត
ថ្នាក់មហាវិទ្យាល័យជំនាញឯកទេស			3ឆ្នាំ	សំនង់ស៊ីវិលស្ថាបត្យកម្ម វិស្វកម្មអគ្គីសនី អគ្គីសនីទូរគមនាគមន៍ ចំនីអាហារ ការអប់រំកុមារ ការសិក្សាផ្នែកលេខាធិការ គ្រប់គ្រងសណ្ឋាគារ ទេសចរណ៍ ថ្លៃម៉ូដសំលៀកបំពាក់ គូរឃ្លង់ ថតរូប។ល។
ថ្នាក់មហាវិទ្យាល័យបច្ចេកវិទ្យា	<ul style="list-style-type: none"> មានការអប់រំផ្លូវការរយៈពេល 			វិស្វកម្មមេកានិច វិស្វកម្មអគ្គីសនីអេឡិចត្រូនិច ព័ត៌មាន-

	១១ឆ្នាំ (ជាទូទៅ ១២ឆ្នាំ សំរាប់ សិស្សខ្មែរ ● មានប្រវត្តិ សិក្សាល្អ			-វិទ្យា វិស្វកម្មគមនាគមន៍ និងបណ្តាញ វិស្វកម្មរូបធាតុ ស្ថាបត្យកម្ម និងសំនង់ស៊ីវិល វិស្វកម្មទឹក។ល។
--	--	--	--	---

■ ការប្រលងជ្រើសរើស

- កំឡុងខែមិថុនា ប្រលងជ្រើសរើសលើកទីមួយដោយក្រសួងអប់រំយុវជននិងកីឡា (វិញ្ញាសាប្រលងមានគណិតវិទ្យា និងភាសាអង់គ្លេស)
- កំឡុងខែកក្កដា: ប្រលងជម្រើសលើកទី២ដោយស្ថានទូតជប៉ុន
- កំឡុងខែសីហា: សំភាសន៍ដោយស្ថានទូតជប៉ុន

■ របៀបដាក់ពាក្យ

● សំណុំបែបបទដាក់ពាក្យប្រលងអាចទទួលយកបាននៅ នាយកដ្ឋានទំនាក់ទំនង វប្បធម៌និងអាហាររូករណ៍នៃក្រសួងអប់រំយុវជន និងកីឡា(ក្បែរស្ថានីយ៍ទូរទស្សន៍អប្សរា ប៉ូស្តលេខ១១) ផុតកំនត់ចុងខែមិថុនា

■ សំរាប់ព័ត៌មានបន្ថែម:

- ស្ថានទូតជប៉ុននៃព្រះរាជាណាចក្រកម្ពុជា ផ្នែកវប្បធម៌
 - Email: houbun.eojc@online.com.Kh
 - Tel: 023-217-161
- *មគ្គុទេសក៍ណែនាំលំអិតស្តីពីអាហារូបករណ៍ជប៉ុន៖
<http://www.studyjapan.go.jp/en/>

ការអប់រំបន្ត

ដូចជាសហរដ្ឋអាមេរិកដែរ តែជាពិសេសចំណុចទី១ ទី២ និងទី៣។

អាហារូបករណ៍ Fujitsu Asia Pacific Scholarship

ផ្តល់អាហារូបករណ៍សិក្សារយៈពេល៤ខែនៅឯ JAIMS (the Japan-America Institute of Management Science)

តាំងនៅទីក្រុងហូណូលូលូ រដ្ឋហាវៃ សហរដ្ឋអាមេរិក សំរាប់ថ្នាក់ក្រោយឧត្តមសិក្សាផ្នែក ពាណិជ្ជកម្ម។

លក្ខខណ្ឌជ្រើសរើស

- មានសមត្ថភាពអាចត្រូវបានទទួលឲ្យចូលរៀនដោយ The Intercultural Management Program (ICMP) ដែលមាននៅក្នុងកូនសៀវភៅណែនាំរបស់ ICMP
- មានសញ្ញាប័ត្របរិញ្ញាប័ត្រ
- មធ្យមភាគ GPA 3.0 នៅលើ ៤.0
- ត្រូវមានពិន្ទុ TOEFL 500/173/61 (paper/computer/Internet) ឬ IELTS យ៉ាងតិច៥.0
- ត្រូវមានបទពិសោធន៍ពាក់ព័ន្ធយ៉ាងហោច៣ឆ្នាំ

ការដាក់ពាក្យ

- ដោនឡូតសំណុំបែបបទពីចេញពីតារាងបញ្ជីនៅគេហទំព័ររបស់ ICMP ។ ប្រសិនបើមិនចេះប្រើប្រាស់អ៊ិនធើណិតអាចសុំសំណុំបែបបទបានពីការិយាល័យរបស់ក្រុមហ៊ុន Fujitsu ។
- ផ្ញើសំណុំបែបបទទាំងអស់ទៅកាន់ 6660 Hawaii Kai Drive, Honolulu, HI 96825, USA។ ឬអាចបំពេញឯកសារទាំងអស់នៅតាមប្រព័ន្ធអ៊ិនធើណិត។

ប្រទេសសិទ្ធិប្តូរ

១. អាហារូបករណ៍កំរិតមធ្យមសិក្សា ASEAN Scholarships សំរាប់សិស្សដែលកំពុងរៀននៅវិទ្យាល័យថ្នាក់ទី១០ និង១១ នឹងទៅបន្តការសិក្សានៅវិទ្យាល័យនៅសិទ្ធិប្តូរពីថ្នាក់ទី៩ ដល់១២ និងទទួលបានសញ្ញាប័ត្រ GCE " A " Level ពេលបញ្ចប់ការសិក្សា (បាក់ឌុបប្រទេសដែលមានប្រព័ន្ធអប់រំតាមប្រទេសអង់គ្លេស) ។

ដើម្បីអាហារូបករណ៍នេះអាចស្វែងរកបាននៅនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និង អាហារូបករណ៍នៃក្រសួងអប់រំយុវជន និងកីឡា ឬអាចទទួលបានពីអ៊ិនធើណិតតាមរយៈអាស័យដ្ឋានដូចខាងក្រោម

<http://isams.moe.gov.sg/azs/index.do?schemCat=ASEAN>

ពាក្យសុំចូលរួមប្រកួតប្រជែងរួមមានដើម្បីកាសាខ្មែរ និងអង់គ្លេស ព្រឹត្តិប័ត្រពិន្ទុជាភាសាខ្មែរ និងអង់គ្លេសសំរាប់ប៊ីឆ្នាំសិក្សាចុងក្រោយ សំបុត្រកំណើតជាភាសាខ្មែរ និងអង់គ្លេស សញ្ញាប័ត្រ និងបណ្ណសរសើរផ្សេងៗ។ ការប្រលងជ្រើសរើសចែកជាពីរដំណាក់កាលគឺទីមួយវិញ្ញាសាសរសេរដែលរួមមានភាសាអង់គ្លេស និងគណិតវិទ្យា និងវិញ្ញាសាសំភាស ជាភាសាអង់គ្លេសនៅពេលជាប់ដំណាក់កាលទីមួយរួចហើយ ។ ភាសាអង់គ្លេសចែកជាផ្នែកវេយ្យាករណ៍ វាក្យស័ព្ទ និងសរសេរ ឯគណិតវិទ្យាមានកំរិតត្រឹមថ្នាក់ទី៩ (GCE " O " Level) និង តេស្ត IQ ។ ចំពោះការត្រៀមខ្លួនត្រូវខិតខំប្រឹងប្រែងរៀនភាសាអង់គ្លេសនិងគណិតវិទ្យាឲ្យបានពូកែ។ ត្រូវរៀនធ្វើ

លំហាត់ជាភាសាអង់គ្លេសដើម្បីឲ្យចេះពាក្យបច្ចេកទេសព្រោះវិញ្ញាសាប្រលងជាភាសាអង់គ្លេសសុទ្ធ។ ត្រូវខិតខំរៀនសូត្រនូវគ្រប់មុខវិជ្ជានៅក្នុងថ្នាក់ដើម្បីឲ្យមានព្រឹត្តិប័ត្រពិន្ទុល្អ ។

២. អាហារូបករណ៍កំរិតឧត្តមសិក្សា (Singapore Scholarship) សំរាប់សិស្សដែលបានបញ្ចប់ថ្នាក់ទី១២។ អ្នកទទួលបានអាហារូបករណ៍នឹងត្រូវបន្តការសិក្សានៅសាកលវិទ្យាល័យមួយក្នុងចំនោមសាកលវិទ្យាល័យទាំងបីរបស់សិង្ហបុរីគឺ National University of Singapore(NUS), Nanyang Technological University (NTU) និង Singapore Management University (SMU) ។ ដំបងអាហារូបករណ៍ អាចស្វែងរកបាននៅនាយកដ្ឋានវប្បធម៌និងអាហារូបករណ៍នៃក្រសួងអប់រំយុវជន និង កីឡា។

ការដាក់ពាក្យ និងការប្រលង

ជំហានដំបូងគឺត្រូវបំពេញដំបងជាភាសាខ្មែររួចយកទៅដាក់នៅនាយកដ្ឋានវប្បធម៌និងអាហារូបករណ៍។ បន្ទាប់មកនឹងមានការប្រកួតប្រជែងជុំទីមួយ ដែលវិញ្ញាសាប្រលងរួមមានភាសាអង់គ្លេស និងគណិតវិទ្យាជាភាសាខ្មែរ។ បន្ទាប់ពីប្រលងជាប់ជុំទីមួយ សិស្សនឹងត្រូវបំពេញដំបងជាភាសាអង់គ្លេស ដោយភ្ជាប់មកជាមួយនូវ ព្រឹត្តិប័ត្រពិន្ទុជាភាសាខ្មែរ និងអង់គ្លេស សំរាប់បីឆ្នាំសិក្សាចុងក្រោយ សំបុត្រកំណើតជាភាសាខ្មែរ និងអង់គ្លេស សញ្ញាប័ត្រនិងប័ណ្ណសរសើរផ្សេងៗ។ ក្រោយមក សិស្សនឹងត្រូវធ្វើការប្រកួតប្រជែងជាលើកទីពីរ ដែលក្នុងនោះរួមមានវិញ្ញាសាភាសាអង់គ្លេស គណិតវិទ្យាជាភាសាអង់គ្លេស និងមុខវិជ្ជាមួយចំនួនទៀតដូចជាគីមី ជីវ សេដ្ឋកិច្ច ភូមិប្រវត្តិវិទ្យាជាដើម អាស្រ័យតាមមុខជំនាញដែលសិស្សចង់ទៅសិក្សាបន្ត នៅឯប្រទេសសិង្ហបុរី។ ជំហានចុងក្រោយគឺការសំភាសជាភាសាអង់គ្លេស។ ចំពោះការត្រៀមខ្លួនសូមមើលទៅផ្នែកអាហារូបករណ៍កំរិតមធ្យមសិក្សា។

ប្រទេសអូស្ត្រាលី

រដ្ឋាភិបាលប្រទេសអូស្ត្រាលីផ្តល់អាហារូបករណ៍ថ្នាក់ក្រោយបរិញ្ញាប័ត្រដល់និស្សិតដែលមានសញ្ញាប័ត្របរិញ្ញាប័ត្រ។ អាហារូបករណ៍ទាំងនេះរួមមាន:

- Australian Leadership Awards – Scholarships, Australian Leadership Awards – Fellowship, Australian Development Scholarships, Endeavour Postgraduate Awards, Endeavour Research Fellowships, Endeavour Executive Awards, Endeavour International Postgraduate Research Scholarships (IPRS), Endeavour Vocational and Technical Education (VTE) Awards, Endeavour Student Exchange Programme, និង Endeavour Cheung Kong Student Exchange Programme។

យើងខ្ញុំសូមលើកយកអាហារូបករណ៍ Australian Development Scholarships មកអធិប្បាយព្រោះជាអាហារូបករណ៍ដែលសំខាន់ជាងគេ។

អាហារូបករណ៍សរុបមាន ២៥ ដោយឡែក ២០ ត្រូវបានផ្តល់ឲ្យទៅបុគ្គលិករដ្ឋ និង៥ឲ្យទៅ

បុគ្គលិកស្ថាប័នឯកជន។

ការដាក់ពាក្យ

សំណុំបែបបទដាក់ពាក្យអាចស្វែងរកបាននៅឯ IDP នៅសាលារៀន ACE (Australian Centre for Education) នៅទីក្រុងភ្នំពេញ ហើយដើម្បីបំពេញរួចត្រូវយកទៅដាក់នៅស្ថានទូតអូស្ត្រាលីនៅទីក្រុងភ្នំពេញដូចគ្នា។ ចំពោះពេលវេលាដាក់ពាក្យពិតប្រាកដ សូមរង់ចាំមើលការផ្សព្វផ្សាយនៅក្នុងកាសែត និងបណ្តាញផ្សព្វផ្សាយផ្សេងៗ។ បេក្ខជននឹងត្រូវតំរូវឲ្យប្រលង តេស្ត IELTS (International English Language Testing System) យ៉ាងហោចឲ្យបានពិន្ទុ៦.៥ ទើបអាចដាក់ពាក្យទៅសាកលវិទ្យាល័យនៅប្រទេសអូស្ត្រាលីបាន។

លក្ខខណ្ឌពិសេស

- មានសញ្ញាប័ត្របរិញ្ញាប័ត្រ
- មានអាយុក្រោម ៤២ឆ្នាំ
- ចេះភាសាអង់គ្លេសជ្រៅជ្រះ
- ត្រូវមានបទពិសោធការងារយ៉ាងតិច២ឆ្នាំសំរាប់មន្ត្រីរាជការ និង៣ឆ្នាំសំរាប់បេក្ខជនទូទៅ
- ត្រូវត្រលប់មកបំរើការងារនៅតាមក្រសួង ឬអង្គការរបស់ខ្លួនវិញយ៉ាងតិច២ឆ្នាំក្រោយពេលរៀនចប់។

រៀនចប់។

សំរាប់ព័ត៌មានលំអិតសូមទំនាក់ទំនង
 IDP Education (Cambodia)
 លេខ៦ ផ្លូវ ២១៤ សង្កាត់បឹងរាំង ភ្នំពេញ
 ទូរស័ព្ទ ០២៣ ២១២ ១១៣
 Fax: +៨៥៥ ២៣ ៤២៦ ៦០៨
 Email: ads.phnompenh@idp.com

ប្រទេសថៃ

អាហារូបករណ៍របស់ក្រុមហ៊ុនស៊ីម៉ង់ស្យ៉ាម Scholarship for ASEAN Nationals ផ្តល់អាហារូបករណ៍ឲ្យសិស្សទៅសិក្សាថ្នាក់បរិញ្ញាប័ត្រ អនុបណ្ឌិត ឬបណ្ឌិតនៅសាកលវិទ្យាល័យថៃ។

លក្ខខណ្ឌជ្រើសរើស

សំរាប់ថ្នាក់បរិញ្ញាប័ត្រ ត្រូវជាសិស្សថ្នាក់ទី ១២ ឬឆ្នាំទី១ ហើយមានមធ្យមភាគ GPA យ៉ាងតិច ៣.០ សំរាប់ GPA សរុប ៤.០។ សំរាប់ថ្នាក់អនុបណ្ឌិត ត្រូវតែជាសិស្សឆ្នាំទី៤ ឬអ្នករៀនចប់ដែលមានបទពិសោធការងារពី ០ ទៅ៣ឆ្នាំ។

ការដាក់ពាក្យ

Asian Institute of Technology (AIT)

ជំហានទី១:	សរសេរសំណេរ ១ទំព័រក្រោមប្រធានបទខាងក្រោម រួចផ្ញើអ៊ីម៉ែលទៅ parnotw@scg.co.th ប្រធានបទ: " My Intention to Contribute to Society, if I am granted the Scholarship "គោលបំណងរបស់ខ្ញុំក្នុងការចូលរួមចំណែកក្នុងសង្គមនៅពេលរៀនចប់។
ជំហានទី២:	បេក្ខជនទាំងអស់ត្រូវដាក់ពាក្យដោយផ្ទាល់នៅគេហទំព័រនេះ http://www.ait.ac.th/admissions

Sirindhorn International Institute of Technology (SIIT)

ជំហានទី១:	សរសេរសំណេរ ១ទំព័រក្រោមប្រធានបទខាងក្រោម រួចផ្ញើអ៊ីម៉ែលទៅ parnotw@scg.co.th ប្រធានបទ: " My Intention to Contribute to Society, if I am granted the Scholarship " គោលបំណងរបស់ខ្ញុំក្នុងការចូលរួមចំណែកក្នុងសង្គមនៅពេល រៀនចប់។
ជំហានទី២:	ដោតឡូត៍ដីម៉ង់ពី http://www.scg.co.th/en/06career_scg/Application_SIIT.pdf រួចផ្ញើ e-mail ទៅ parnotw@scg.co.th ជាមួយព្រឹត្តិប័ត្រពិន្ទុ និងលិខិតអនុញ្ញាតម្តងរៀនរបស់គ្រូ

Assumption University of Thailand (ABAC)

ជំហានទី១:	សរសេរសំណេរ ១ទំព័រក្រោមប្រធានបទខាងក្រោម រួចផ្ញើអ៊ីម៉ែលទៅ parnotw@scg.co.th ប្រធានបទ: " My Intention to Contribute to Society, if I am granted the Scholarship " គោលបំណងរបស់ខ្ញុំក្នុងការចូលរួមចំណែកក្នុងសង្គមនៅពេល រៀនចប់។
ជំហានទី២:	ដោតឡូត៍ដីម៉ង់ពី http://www.scg.co.th/en/06career_scg/Application_ABAC.pdf រួចផ្ញើ e-mail ទៅ parnotw@scg.co.th ជាមួយព្រឹត្តិប័ត្រពិន្ទុ និង លិខិតអនុញ្ញាតម្តងរៀនរបស់គ្រូ។

ការជ្រើសរើស

- ជម្រុះលើកដំបូងតាមរយៈប្រវត្តិការសិក្សា និងសំណេរ
- ការប្រលង: គណិតវិទ្យា និងភាសាអង់គ្លេស
- សម្ភាស

លើសពីនេះក៏មានអាហារូបករណ៍របស់រដ្ឋាភិបាលថែផងដែរ ។ ការដាក់ពាក្យនិងការប្រលង គឺរៀបចំចាត់ចែងដោយក្រសួងអប់រំយុវជន និងកីឡាដូចអាហារូបករណ៍ដទៃទៀតដែរ។

ប្រទេសម៉ាឡេស៊ី

អាហារូបករណ៍អន្តរជាតិម៉ាឡេស៊ី

រដ្ឋាភិបាលម៉ាឡេស៊ីផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាប័ត្រសំរាប់ឲ្យសិស្សទៅសិក្សានៅប្រទេស ម៉ាឡេស៊ី។

លក្ខខណ្ឌជ្រើសរើស

- មានសញ្ញាប័ត្របាក់ឌុប
- មានប្រវត្តិការសិក្សាក្នុង និងក្រៅសាលាល្អ
- មានលិខិតអនុញ្ញាតឱ្យចូលរៀននៅប្រទេសម៉ាឡេស៊ី
- មានចំណេះដឹងភាសាអង់គ្លេសព្រមទាំងមានសមត្ថភាពសមស្របនឹងលក្ខខណ្ឌជ្រើស រើសរបស់ សាកលវិទ្យាល័យម៉ាឡេស៊ី

- មានអាយុតិចជាង២១ឆ្នាំ

ការដាក់ពាក្យ

បេក្ខជនត្រូវបំពេញដីម៉ង់ចំនួន២ច្បាប់ ព្រមជាមួយនឹងឯកសារខាងក្រោម:

- លិខិតឆ្លងដែនថតចម្លងដោយមានបញ្ជាក់
- ព្រឹត្តិប័ត្រពិន្ទុ ប្រមទាំងលិខិតអនុញ្ញាតឱ្យចូលរៀន និងប័ណ្ណសរសើរផ្សេងៗ
- លិខិតបញ្ជាក់សុខភាពពីគ្រូពេទ្យ និងរបាយការណ៍ពិនិត្យ
- រូបថតទំហំលិខិតឆ្លងដែនចំនួន២សន្លឹក
- គំរោងសិក្សា ឬស្រាវជ្រាវច្បាស់លាស់
- ក្រដាសពិន្ទុប្រលងភាសាអង់គ្លេស បើសិនមាន
- លិខិតអនុញ្ញាតចូលរៀនថ្នាក់ក្រោយបរិញ្ញាប័ត្រ បើមាន និងលិខិតសរសើរ២ច្បាប់សំគាល់ លិខិតទាំងអស់ត្រូវមានការបញ្ជាក់ត្រឹមត្រូវដោយមានត្រា និងហត្ថលេខារបស់អ្នកបញ្ជាក់។ សំណុំបែបបទទាំងអស់ត្រូវយកទៅដាក់ឲ្យតំណាលរបស់ប្រទេសម៉ាឡេស៊ីប្រចាំ ប្រទេសរបស់

បេក្ខជន ឬធ្វើដោយផ្ទាល់ទៅ
Secretary General
Ministry of Foreign Affairs Malaysia
Wisma Putra, No.1
62602 Putrajaya
Malaysia

សារការណាវន្ទប្រជាមានិតប្រជាជនចិន

មានអាហារូបករណ៍ពីប្រភេទដែលមួយជារបស់រដ្ឋាភិបាលចិន និងមួយទៀតជារបស់
សាកលវិទ្យាល័យ Dali ។

ការដាក់ពាក្យ

ពាក្យសុំអាហារូបករណ៍អាចទទួលយកបាននៅនាយកដ្ឋានអាហារូបករណ៍នៃក្រសួងអប់រំ
យុវជន និងកីឡា។

លក្ខខណ្ឌជ្រើសរើស

១. មានសញ្ជាតិខ្មែរ
២. មានសញ្ញាប័ត្របាក់ឌុប និងមានអាយុតិចជាង ២៥ឆ្នាំ

បញ្ជាក់

សិស្សនឹងត្រូវបំប៉នភាសាចិនមុននឹងចូលសិក្សាថ្នាក់បរិញ្ញាប័ត្រដែលនឹងត្រូវសិក្សាជា
ភាសាចិន។

ប្រទេសផ្សេងៗទៀត

ប្រទេសផ្សេងៗទៀតដែលផ្តល់អាហារូបករណ៍ដល់សិស្សកម្ពុជាមានដូចជា ប្រទេសវៀត-
ណាម ឡាវ រូស្ស៊ី គុយបា ដែលសំណុំបែបបទអាចទទួលយកបាននៅ ឯនាយកដ្ឋានទំនាក់
ទំនងវប្បធម៌ និងអាហារូបករណ៍។ ការប្រលងជ្រើសរើសរៀបចំដោយក្រសួងអប់រំយុវជន
និងកីឡា។

ទីកន្លែងសំខាន់ៗ

នាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍: អាគារលេខ ២៣ ផ្លូវ ៣៦០ សង្កាត់

បឹងកេងកង១ ចំការមន ភ្នំពេញ កែវស្ថានីយ៍ទូរទស្សន៍អប្សរា ។
ស្ថានទូតអាមេរិកនៅកម្ពុជា: នៅជិតវត្តភ្នំ

ធនធានសំខាន់ៗ

Resources for US Colleges and Universities and Financial Aid:

- <http://usinfo.state.gov/infousa/education/studyteach/docs/intfinaid.pdf>
- www.finaid.com
- www.iefac.com
- www.iefc.com
- www.ncaa.org
- www.collegeboard.com
- www.internationalstudent.com
- www.internationscholarships.com
- www.studybroadfunding.org
- www.commonapp.org
- <http://khmerscholars.wordpress.com>